



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១២

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតនៅឃុំស្រែអង្រួង ស្រុកកូនមុំ ខេត្តរតនៈគិរី

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំស្រែអង្រួង ស្រុកកូនមុំ ខេត្តរតនៈគិរី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦៦នាក់ (៥៧%ជាស្ត្រី មាន៣៣%ជាជនជាតិឡាវ) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការអាទិភាពទាំង៥នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាពទាំង៥ ក្នុងឃុំស្រែអង្រួង ស្រុកកូនមុំ ខេត្តរតនៈគិរី

១. ការជួសជុល និងធ្វើផ្លូវ

- សុំជួសជុលផ្លូវខ្សែក្រាលគ្រួសក្រហម ពីផ្លូវជាតិលេខ៧៨ ចូលភូមិស្រែអង្រួង មានប្រវែង៣គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ។ សូមឱ្យហើយរួចរាល់នៅខែមិនា ឆ្នាំ២០១២នេះ។
- សុំសាងសង់ផ្លូវថ្មីខ្សែក្រាលគ្រួសក្រហម ពីចំនុចក្បាលភូមិស្រែអង្រួង ដល់ភូមិស្រែឈូក មានប្រវែង៥គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ។ សូមឱ្យហើយរួចរាល់នៅចុងខែមេសា ឆ្នាំ២០១២នេះ។
- សុំផ្លូវថ្មីខ្សែក្រាលគ្រួសក្រហម មានប្រវែង១០គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ពីភូមិស្រែអង្រួងទៅចំនុចព្រៃត្រសប់។ សូមចាប់ផ្តើមសាងសង់ឆ្នាំ២០១៣ និងរួចរាល់នៅឆ្នាំ២០១៤ ។

២. ការសាងសង់សាលារៀន សាលាឃុំ និងភូមិ

- សុំសាងសង់សាលារៀនបឋមសិក្សា១ខ្នង ធ្វើពីបេតុងប្រក់ក្បឿង មាន៦បន្ទប់ នៅចំនុចទួលកាចាញ ផ្លូវអាស៊ាន ដោយសាងសង់តាមស្តង់ដារ។ សូមចាប់ផ្តើមសាងសង់ឆ្នាំ២០១២ និងរួចរាល់នៅឆ្នាំ២០១៣។
- សុំសាងសង់សាលាមត្តេយ្យ១ខ្នង ធ្វើពីបេតុង ប្រក់ក្បឿង មាន៣បន្ទប់ បណ្តោយ២៥ម៉ែត្រ ទទឹង៨ម៉ែត្រ និងមានសំភារៈ តុត្រូ តុសិស្ស ក្តារខៀន ដោយសាងសង់នៅជាប់មណ្ឌលសុខភាពទួលកាចាញ និងសុំគ្រូបង្រៀនសាលាមត្តេយ្យចំនួន៣នាក់ (ត្រូវស្រី៣នាក់)។ សូមចាប់ផ្តើម និងឱ្យរួចរាល់នៅខែមេសាឆ្នាំ២០១២។
- សុំសាលារៀន១ខ្នង មាន៣បន្ទប់ ធ្វើពីលើប្រក់ក្បឿង មានបណ្តោយ២៥ម៉ែត្រ ទទឹង៧ម៉ែត្រ នៅចំនុចស្រែតាកែម សំភារៈមានតុសិស្ស ក្តារខៀន តុត្រូ ទូដាក់ឯកសារ។ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៣ និងឱ្យបាននៅឆ្នាំ

ទស្សនៈវិស័យ ៖ អង្គការបោះឆ្នោតត្រូវតែត្រូវបានលើកកម្ពស់ឱ្យមានលក្ខណៈប្រជាធិបតេយ្យ។
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

២០១៤។

- សុំរដ្ឋាភិបាលជួយសាងសង់សាលាយុវ័យខ្មែរ ធ្វើតាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ នៅជាប់ផ្លូវជាតិលេខ៧៨។ សូមចាប់ផ្តើមសាងសង់ឆ្នាំ២០១៣ និងឲ្យបានរួចរាល់ឆ្នាំ២០១៤។
- សុំសាងសង់កុដិលោក១ខ្នង នៅវត្តស្រែអង្ក្រង ធ្វើអំពីឈើប្រក់ក្បឿង មានទំហំ៨ម៉ែត្រx៨ម៉ែត្រ។ សូមចាប់ផ្តើមសាងសង់ឆ្នាំ២០១៣ និងឲ្យបានរួចរាល់ឆ្នាំ២០១៤។

៣. ការធ្វើបង្គន់ អណ្តូង ស្រះទឹក សាលស្ទប់ប៉ុស្តិ៍សុខភាព និងសុំបុគ្គលិកពេទ្យ

- សុំបង្គន់អនាម័យចំនួន៣០បង្គន់ សម្រាប់ភូមិចំនួន៣ គឺភូមិ១ ភូមិ២ និងភូមិ៣ ធ្វើអំពីបេតុង ប្រក់ស័ង្កសី មានទំហំ ២x៣ម៉ែត្រ។ សូមចាប់ផ្តើមឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣ ។
- សុំស្រះទឹកមួយនៅចំនុចស្រែឈូក មានប្រវែង១០ម៉ែត្រ ទទឹង៦ម៉ែត្រ ជម្រៅ៤ម៉ែត្រ។ សូមចាប់ផ្តើម និងឲ្យហើយរួចរាល់នៅខែមេសាឆ្នាំ២០១២។
- សុំប៉ុស្តិ៍សុខភាព១ខ្នង មាន៣បន្ទប់ ធ្វើពីបេតុង ប្រក់ក្បឿង មានទទឹង៦ម៉ែត្រ និងបណ្តាយ៧ម៉ែត្រ នៅចំនុចទូលកាចាញជាប់ផ្លូវអាស៊ាន ដែលមានសំភារៈបរិក្ខារពេទ្យគ្រប់គ្រាន់ ថ្នាំសំរាប់ព្យាបាលអ្នកជម្ងឺ បន្ទប់សម្រាប់អ្នកជម្ងឺ ចំនួន១ បន្ទប់សម្រាប់គ្រូពេទ្យចំនួន១ បន្ទប់សម្រាប់ដាក់ថ្នាំពេទ្យចំនួន១បន្ទប់ និងសុំគ្រូពេទ្យចំនួន៣នាក់ (ស្រី២នាក់ ប្រុស១នាក់) ដែលមានជំនាញច្បាស់លាស់ឲ្យប្រចាំការនៅប៉ុស្តិ៍សុខភាពស្រែអង្ក្រងនេះផង។ សូមចាប់ផ្តើមនៅឆ្នាំ២០១៣ និងឲ្យបាននៅឆ្នាំ២០១៤ ។
- សុំអណ្តូងស្នប់ចំនួន១៥អណ្តូង សម្រាប់៣ភូមិ ដោយក្នុង១ភូមិៗចំនួន៥អណ្តូងស្នប់ គឺនៅភូមិ១ ភូមិ២ និងភូមិ៣។ សូមចាប់ផ្តើមធ្វើ និងឲ្យបាននៅខែមិនា ឆ្នាំ២០១២នេះ។

៤. ការដោះស្រាយបញ្ហាដីធ្លី

- ស្នើសុំឲ្យក្រុមហ៊ុនសម្បទានទុកដីចំណីពិមាត់ទន្លេស្រែពក ដល់ដីក្រុមហ៊ុនចង្វាយ៥គីឡូម៉ែត្រ ព្រោះសព្វថ្ងៃនេះក្រុមហ៊ុនទុកឲ្យតែ៥០០ម៉ែត្រទៅ។ សូមឲ្យបាននៅខែមិនាឆ្នាំ២០១២នេះ ដើម្បីអាចឲ្យប្រជាពលរដ្ឋអាចធ្វើកសិកម្ម និងប្រកបរបររកស៊ីបាន។
- ស្នើសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋាភិបាល អង្គការនានា ជួយអន្តរាគមន៍លើដីប្រជាពលរដ្ឋ ចំនួន២២គ្រួសារនៅចំនុចស្រែតាកេម លើផ្ទៃដីចំនួន៤៥ហិកតា ដែលក្រុមហ៊ុនវៀតណាមមិនស្គាល់ឈ្មោះ បានឈូសឆាយលើដំណាំស្រូវ ដែលមិនទាន់ប្រមូលផល និងនៅលើដីចំការ។ សូមចាប់ផ្តើមមានវិធានការ និងឲ្យបាននៅឆ្នាំ២០១២នេះ។

៥. ការស្នើសុំជួយសម្រួលបញ្ហាទំនប់វារីអគ្គិសនី

- ស្នើសុំឲ្យរដ្ឋាភិបាលដែលសាងសង់ទំនប់វារីអគ្គិសនី នៅតំបន់ទន្លេបី កុំឲ្យខ្ពស់ពេក ព្រោះបណ្តាលឲ្យលិចដីស្រែដំណាំស្រូវ ចំការ និងសូមឲ្យមានការដោះស្រាយសំណងសមរម្យទៅលើផលប៉ះពាល់ ពីការធ្វើទំនប់វារីអគ្គិសនីនេះផង។ សូមចាប់ផ្តើមអោយបានចាប់ពីឆ្នាំ២០១២ទៅ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការជាអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក អៀម អៀន តំណាងគណបក្សសមរង្ស៊ី ជាសមាជិកគណបក្សខេត្ត បានលើកឡើងថា «សុំឲ្យប្រជាពលរដ្ឋយើងទាំងអស់ដែលជាម្ចាស់ឆ្នេរ កត់ត្រាទុក នូវអ្វីដែលយើងបានរកឃើញនៅពេលសិក្ខាសាលានេះ និងជម្រុញឲ្យមានការអភិវឌ្ឍន៍ទាំងអស់គ្នា មិនថាគណបក្សនេះ ឬគណបក្សនោះឡើយ»។

លោក **ភីន សុង** តំណាងគណបក្សហ្វ្រូនស៊ិនប៉ិច ជាជំទប់ទី២ បានលើកឡើងថា « យើងប្រកាន់ច្បាប់ ប្រជាធិបតេយ្យដោយយករាស្ត្រជាធំ។ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហ៊ានជ្រើសរើសអាទិភាពរបស់ខ្លួន ឲ្យ អ្នកតំណាងធ្វើតាម និងមានការផ្លាស់ប្តូរ ចូលរួមឃ្នាំមើលតាមដានរាល់ការងារអភិវឌ្ឍន៍ទាំងអស់គ្នារបស់អ្នក តំណាងរបស់ខ្លួន។ ហើយអ្វីដែលប្រជាពលរដ្ឋលើកឡើងនៅថ្ងៃនេះជាអាទិភាព សុំឲ្យរដ្ឋាភិបាល អង្គការក្នុង ស្រុក និងក្រៅស្រុកជួយផងដែរ»។

លោក **ពុទ្ធ ដានី** តំណាងគណបក្សប្រជាជនកម្ពុជា ជាអភិបាលរងស្រុក បានលើកឡើងថា « លោកក៏ ខិតខំប្រឹងប្រែងជម្រុញឲ្យមានការចូលរួមទាំងអស់គ្នា ហើយស្រុកក៏មានផែនការរបស់ខ្លួនដែរ កន្លែងណាដែល ឃុំមិនទាន់មានគម្រោង ស្រុកយើងមានគម្រោង ប៉ុន្តែស្រុកមានផែនការ និងការគ្រប់គ្រងធំជាងឃុំ ហើយ ស្រុកមានផែនការទៅតាមជំហានរបស់ខ្លួន៥ឆ្នាំរំកិល ឬ៣ឆ្នាំរំកិលដែលទាំងនេះជាការខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាល និងការយកចិត្តទុកដាក់»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)
ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-កញ្ញា **កោត ស្រីពេជ្រ** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)
ទូរស័ព្ទលេខ ៖ ០៨៩ ៨១៨ ១៧៦

¹ No. 072